



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ. ២៩០.....សហវ. ២២៣

ប្រកាស
ស្តីពី

វិធាននិងនីតិវិធីនៃការបង់ពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធានារ៉ាប់រង

នេសដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨១៤/០២១ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងធ្វើវិធានការណ៍កម្មត្រូវបានលើប្រាក់ចំណូលសម្រាប់សហគ្រាសធានារ៉ាប់រង ដើម្បីជំរុញនិងអភិវឌ្ឍវិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា។

ប្រការ ២.- គោលដៅ

ប្រកាសនេះ មានគោលដៅកំណត់អំពីវិធាននិងនីតិវិធីនៃការបង់ពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធានារ៉ាប់រង ស្របតាមមាត្រា ២១ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវបានធ្វើសោធនកម្មដោយមាត្រា ១០ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។

ប្រការ ៣.- វិសាលភាព

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះសហគ្រាសធានារ៉ាប់រងដែលមាន៖

- ១- សកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិឬហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា
- ២- សកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើជីវិតដែលមានលក្ខណៈសន្សំ និងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ដូចមានកំណត់នៅក្នុងកថាខណ្ឌ ១ នៃប្រការនេះ។

ប្រការ ៤.- និយមន័យ

សម្រាប់គោលដៅនៃប្រកាសនេះ ៖

- ១- ពាក្យ “ធានារ៉ាប់រង” សំដៅដល់កិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងរវាងសហគ្រាសធានារ៉ាប់រងនិងអ្នកត្រូវបានធានារ៉ាប់រង ដោយតម្រូវឱ្យអ្នកត្រូវបានធានារ៉ាប់រង បង់បុព្វលាភធានារ៉ាប់រងទៅឱ្យសហគ្រាសធានារ៉ាប់រង ហើយសហគ្រាសធានារ៉ាប់រងត្រូវធ្វើសំណងដល់ការខូចខាត ឬការបាត់បង់ទ្រព្យសម្បត្តិដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬក៏ធ្វើសំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ រឬស្លាប់ ពិការ មានជំងឺ ឬនៅពេលដែលបុគ្គលនោះឈានដល់កាលកំណត់ណាមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នាដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង។
- ២- ពាក្យ “ធានារ៉ាប់រងទូទៅ” សំដៅដល់កិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រងនិងសហគ្រាសធានារ៉ាប់រង ដែលក្នុងនោះ ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងដើម្បីធានាហានិភ័យលើទ្រព្យសម្បត្តិ ភារៈទទួលខុសត្រូវ និងសុខភាព។ ប្រភេទផលិតផលធានារ៉ាប់រងទូទៅរួមមានការធានារ៉ាប់រងទ្រព្យសម្បត្តិ ការធានារ៉ាប់រងភារៈទទួលខុសត្រូវ និងការធានារ៉ាប់រងសុខភាព។
- ៣- ពាក្យ “ធានារ៉ាប់រងលើជីវិត” សំដៅដល់កិច្ចសន្យាធានារ៉ាប់រង ដែលធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រង និងសហគ្រាសធានារ៉ាប់រង ដែលក្នុងនោះ ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងដើម្បីធានាទៅលើការស្លាប់ ឬការរស់រានមានជីវិត ដោយអាចរួមបញ្ចូលការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល ជំងឺធ្ងន់ធ្ងរ ឬជំងឺទូទៅ។ ប្រភេទផលិតផលធានារ៉ាប់រងលើជីវិតមាន ការធានារ៉ាប់រងមានកាលកំណត់ ការធានារ៉ាប់រងមួយជីវិតកាល ការធានារ៉ាប់រងទាយជួរទាន ការធានារ៉ាប់រងធនលាភ។ សម្រាប់

គោលដៅនៃប្រកាសនេះ សកម្មភាពធានារ៉ាប់រងនានា ដូចមានចែងក្នុងកថាខណ្ឌនេះ ត្រូវបានចាត់ទុក ថាជាសកម្មភាពធានារ៉ាប់រងលើជីវិតដែលមានលក្ខណៈសន្សំ។

- ៤- ពាក្យ “ធានារ៉ាប់រងបន្ត” សំដៅដល់កិច្ចប្រតិបត្តិការធានារ៉ាប់រងដែលសហគ្រាសធានារ៉ាប់រងដើម ត្រូវបានធានារ៉ាប់រងដោយសហគ្រាសធានារ៉ាប់រងផ្សេងទៀត ដើម្បីធានារ៉ាប់រងបន្តមួយផ្នែក ឬទាំង ស្រុងនូវហានិភ័យដែលសហគ្រាសធានារ៉ាប់រងដើមបានចុះកិច្ចសន្យាធានារ៉ាប់រង។
- ៥- ពាក្យ “ប័ណ្ណសន្យារ៉ាប់រង” សំដៅដល់ឯកសារចងក្រងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ដែលចេញដោយ សហគ្រាសធានារ៉ាប់រង ដោយមានកំណត់ខ្លឹមសារសំខាន់និងចែងពីលក្ខខណ្ឌលម្អិតដែលបាន ព្រមព្រៀងរវាងសហគ្រាសធានារ៉ាប់រងនិងអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។
- ៦- ពាក្យ “បុព្វលាភធានារ៉ាប់រង” សំដៅដល់ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឱ្យ សហគ្រាសធានារ៉ាប់រង តាមការកំណត់របស់សហគ្រាសធានារ៉ាប់រងនៅក្នុងប័ណ្ណសន្យារ៉ាប់រង ។
- ៧- ពាក្យ “បុព្វលាភធានារ៉ាប់រងដុល” សំដៅដល់ចំនួនទឹកប្រាក់ដែលបានបង់ដោយអ្នកត្រូវបានធានារ៉ាប់រង ទោះបីជាមានលក្ខណៈបង់ទាំងស្រុង ឬបង់រំលស់ទៅតាមដំណាក់កាលក៏ដោយ ដោយផ្អែកលើគោល ការណ៍សាច់ប្រាក់។
- ៨- ពាក្យ “បុព្វលាភធានារ៉ាប់រងបន្តដុល” សំដៅដល់ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងធ្វើធានា រ៉ាប់រងបន្តទៅក្រុមហ៊ុនធានារ៉ាប់រងបន្ត។
- ៩- ពាក្យ “សហគ្រាសធានារ៉ាប់រង” សំដៅដល់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងក្រុមហ៊ុនធានារ៉ាប់រងបន្ត។
- ១០- ពាក្យ “ចំណាយទូទាត់សំណងធានារ៉ាប់រង” សំដៅដល់ចំណាយសម្រាប់ជាផលប្រយោជន៍របស់អ្នក ត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលដែលសហគ្រាសធានារ៉ាប់រង ត្រូវសងតាមកាលកំណត់នៃ កិច្ចសន្យាធានារ៉ាប់រង ចំណាយត្រូវសងលើតម្លៃនៃការបោះបង់កិច្ចសន្យាធានារ៉ាប់រង ចំណាយត្រូវ សងលើសំណងធានារ៉ាប់រង និងចំណាយត្រូវសងលើភាគលាភពីការធានារ៉ាប់រងជីវិតរបស់អ្នកត្រូវ បានធានារ៉ាប់រងឬអ្នកទទួលផល។
- ១១- ពាក្យ “ភាគលាភពីការធានារ៉ាប់រងលើជីវិត” សំដៅដល់ការប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងឬអ្នក ទទួលផល ទទួលបានបន្ថែមពីការទិញធានារ៉ាប់រងលើជីវិត ឬផលបន្ថែមដែលបានពីការវិនិយោគតាម ការកំណត់ក្នុងកិច្ចសន្យាធានារ៉ាប់រង។

ប្រការ ៥.- ពន្ធលើប្រាក់ចំណូលចំពោះក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងបន្តទូទៅ និង ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច

ពន្ធលើប្រាក់ចំណូលចំពោះក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងបន្តទូទៅ និងក្រុមហ៊ុន ធានារ៉ាប់រងខ្នាតតូច ត្រូវបានកំណត់ដូចតទៅ៖

- ១- សកម្មភាពធានារ៉ាប់រងទូទៅ ឬធានារ៉ាប់រងបន្តទូទៅ ឬធានារ៉ាប់រងខ្នាតតូចត្រូវជាប់ពន្ធលើប្រាក់ចំណូល តាមអត្រា ៥ (ប្រាំ) ភាគរយ នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ។ ពន្ធលើប្រាក់ ចំណូលនេះត្រូវប្រកាសនិងបង់ជូនរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ២០ ថ្ងៃនៃខែបន្ទាប់ពីខែដែលទទួលបាន បុព្វលាភធានារ៉ាប់រង។ បុព្វលាភធានារ៉ាប់រងដុល បុព្វលាភធានារ៉ាប់រងបន្តលើប័ណ្ណសន្យារ៉ាប់រង ដែលក្រុមហ៊ុន

ធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចបានបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ៥ ភាគរយរួចហើយ មិនត្រូវចាត់ទុកជាចំណូលជាប់ពន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តទូទៅទេ ដែលក្នុងករណីនេះក្រុមហ៊ុនធានារ៉ាប់រង បន្តទូទៅ ត្រូវទូទាត់ប្រាក់ពន្ធនៃបុព្វលាភធានារ៉ាប់រងបន្តដែលក្រុមហ៊ុនធានារ៉ាប់រងទូទៅនិងក្រុមហ៊ុនធានារ៉ាប់រង ខ្នាតតូចបានបង់ជំនួស។

២- ចំណូលការប្រាក់ដែលទទួលបានពីការតម្កល់ប្រាក់នៅធនាគារ ដែលត្រូវបានកាត់ទុកនិងបង់ពន្ធ រួចហើយ តាមប្រការ ៩ នៃប្រកាសនេះ មិនត្រូវជាប់ពន្ធលើប្រាក់ចំណូលទៀតទេ។

៣- កម្រៃជើងសារ និងសំណងធានារ៉ាប់រងត្រឡប់វិញ ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងបន្តទូទៅ និង ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមិនត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមមាត្រា ២០ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធទេ។

៤- ប្រាក់ចំណូលពីសកម្មភាពដទៃទៀត ក្រៅពីចំណូលពីការធានារ៉ាប់រងទូទៅ ការធានារ៉ាប់រងបន្តទូទៅ ការធានារ៉ាប់រងខ្នាតតូច ចំណូលការប្រាក់ កម្រៃជើងសារ និងសំណងធានារ៉ាប់រងត្រឡប់វិញ ដូចមានចែងក្នុង កថាខណ្ឌ ១ កថាខណ្ឌ ២ និងកថាខណ្ឌ ៣ នៃប្រការនេះ ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអត្រាដូចមានចែងក្នុង មាត្រា ២០ ថ្មី (មួយ) និងមាត្រា ២៨ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ហើយអនុញ្ញាតឱ្យកាត់កងតែចំណាយទាំងឡាយណា ដែលពាក់ព័ន្ធដោយផ្ទាល់នឹងប្រតិបត្តិការចំណូលពីសកម្មភាពដទៃទៀតទាំងនោះតែប៉ុណ្ណោះ។

ប្រការ ៦.- ពន្ធលើប្រាក់ចំណូលចំពោះក្រុមហ៊ុនធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើអាយុជីវិត

ពន្ធលើប្រាក់ចំណូលចំពោះក្រុមហ៊ុនធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើអាយុជីវិត ត្រូវបានកំណត់ដូច ខាងក្រោម៖

១- ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអត្រាដូចមានចែងក្នុងមាត្រា ២០ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ចំពោះ៖

- ក- ប្រាក់ចំណូលដែលទទួលបានពីសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិតដូចមានចែងក្នុង កថាខណ្ឌ ៣ នៃប្រការ ៤ រួមទាំងបុព្វលាភធានារ៉ាប់រងបន្ត កម្រៃជើងសារពីសកម្មភាពធានារ៉ាប់រងបន្ត និងសំណងធានារ៉ាប់រងត្រឡប់វិញ។
- ខ- ចំណូលការប្រាក់ដែលទទួលបានពីការតម្កល់ប្រាក់នៅធនាគារ ដែលត្រូវបានកាត់ទុកនិងបង់ពន្ធរួច ហើយតាមប្រការ ៩ នៃប្រកាសនេះ ដោយអនុញ្ញាតឱ្យកាត់កងឥណទានពន្ធដែលធនាគារបាន កាត់ទុករួច។
- គ- ចំណូលពីការវិនិយោគ ថ្លៃឈ្នួល សួយសារ សំណងផ្សេងៗរួមទាំងប្រាក់ចំណូលពីទ្រព្យសកម្ម ហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគរាប់ទាំងអចលនទ្រព្យផង ចំណេញមូលធនដែលសម្រេចបានក្នុង ពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ចំណេញមូលធនពីអចលនទ្រព្យ ទ្រព្យ ហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលទទួលបានក្រៅពីប្រតិបត្តិការអាជីវកម្ម។
- ឃ- ប្រាក់ចំណូលផ្សេងៗទៀត ក្រៅពីប្រាក់ចំណូលដូចមានកំណត់ក្នុងវាក្យខណ្ឌ ក វាក្យខណ្ឌ ខ និង វាក្យខណ្ឌ គ នៃកថាខណ្ឌនេះ។

២- ត្រូវបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលចំពោះសកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើជីវិត និង សកម្មភាពដទៃទៀត ក្រៅពីសកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្តនូវការធានារ៉ាប់រងទូទៅ តាមអត្រា ១ ភាគរយ នៃផលរបរដែលទទួលបានក្នុងខែ។ សម្រាប់គោលដៅនៃប្រការនេះ ពាក្យ “ផលរបរ” សំដៅដល់ ៖

ក- បុព្វលាភដុល និងចំណូលផ្សេងៗដែលទទួលបានពីសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិត វៀរលែងតែបុព្វលាភធានារ៉ាប់រងដុលដែលត្រូវបានលុបចោល និងសំណងធានារ៉ាប់រងត្រឡប់វិញ។

ខ- ចំណូលពីសកម្មភាពដទៃទៀត។

៣- ចំណាយនានា វៀរលែងតែប្រាក់បម្រុងបច្ចេកទេសដូចមានចែងក្នុងប្រការ ៧ នៃប្រកាសនេះ ត្រូវអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

ប្រការ ៧.- ប្រាក់បម្រុងបច្ចេកទេសសម្រាប់សកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើអាយុជីវិត

សម្រាប់គោលដៅនៃប្រកាសនេះ ប្រាក់បម្រុងបច្ចេកទេសសម្រាប់សកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្តលើជីវិត សម្រាប់ឆ្នាំជាប់ពន្ធណាមួយ ត្រូវអនុវត្តដូចខាងក្រោម៖

១- នៅក្នុងឆ្នាំជាប់ពន្ធ សហគ្រាសធានារ៉ាប់រងត្រូវបានអនុញ្ញាតឱ្យធ្វើសិទ្ធិធននូវប្រាក់បម្រុងបច្ចេកទេសតាមចំនួនដែលសហគ្រាសបានគណនាតាមនិយាមអន្តរជាតិ ដែលមានការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការកំណត់អំពីវិធាននិងនីតិវិធីសម្រាប់ការគណនាប្រាក់បម្រុងបច្ចេកទេសនឹងមានកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេលមិនលើសពី ០៣ ឆ្នាំ ក្រោយការចេញប្រកាសនេះ។

២- ក្នុងករណីនៅឆ្នាំជាប់ពន្ធណាមួយ ប្រាក់បម្រុងបច្ចេកទេស ដូចមានចែងក្នុងកថាខណ្ឌ ១ នៃប្រការនេះ មានចំនួនតិចជាងទឹកប្រាក់ដែលមាននៅក្នុងគណនីប្រាក់បម្រុងបច្ចេកទេស ចំនួនលម្អៀងត្រូវកាត់ត្រាជាចំណូលនៅក្នុងឆ្នាំជាប់ពន្ធនោះ។

៣- ក្នុងករណីនៅឆ្នាំជាប់ពន្ធណាមួយ ប្រាក់បម្រុងបច្ចេកទេស ដូចមានចែងក្នុងកថាខណ្ឌ ១ នៃប្រការនេះ មានចំនួនច្រើនជាងទឹកប្រាក់ដែលមាននៅក្នុងគណនីប្រាក់បម្រុងបច្ចេកទេស ចំនួនលម្អៀងត្រូវកាត់ត្រាជាចំណាយនៅក្នុងឆ្នាំជាប់ពន្ធនោះ។

៤- ក្នុងករណីសំណងធានារ៉ាប់រងមិនត្រូវបានទូទាត់តាមកាលកំណត់នៃកិច្ចសន្យាធានារ៉ាប់រង ហើយគ្មានការស្នើសុំតវ៉ាពីអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ក្នុងរយៈពេល ០២ ឆ្នាំ ទឹកប្រាក់សំណងធានារ៉ាប់រងនេះត្រូវកាត់ត្រាជាចំណូលក្នុងឆ្នាំជាប់ពន្ធ។

ប្រការ ៨.- កាត់ទុក

សហគ្រាសធានារ៉ាប់រង ត្រូវមានកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធ ដូចមានចែងក្នុងមាត្រា ២៥ ថ្មី និងមាត្រា ២៦ ថ្មី(មួយ) នៃច្បាប់ស្តីពីសារពើពន្ធ និងត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធដែលបានកាត់ទុកក្នុងរយៈពេល ២០ ថ្ងៃនៃខែបន្ទាប់ពីខែដែលបានធ្វើការកាត់ទុក។

សហគ្រាសធានារ៉ាប់រងដែលធ្វើការទូទាត់ទៅឱ្យអ្នកជាប់ពន្ធអនិវាសនជន ដើម្បីធ្វើការធានារ៉ាប់រងបន្តនូវការធានារ៉ាប់រងទូទៅ ដូចមានកំណត់ក្នុងប្រការ៥ នៃប្រកាសនេះ ពុំមានកាតព្វកិច្ចបង់ពន្ធកាត់ទុកទេ។

សហគ្រាសធានារ៉ាប់រង ដែលធ្វើការទូទាត់ទៅឱ្យអ្នកជាប់ពន្ធអនិវាសនជន ដើម្បីធ្វើការធានារ៉ាប់រងបន្តនូវការធានារ៉ាប់រងលើជីវិត ត្រូវជាប់ពន្ធកាត់ទុកតាមមាត្រា ២៦ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ចំពោះបុព្វលាភធានារ៉ាប់រងបន្តសុទ្ធ។ សម្រាប់គោលដៅនៃប្រកាសនេះ ពាក្យ “បុព្វលាភធានារ៉ាប់រងបន្តសុទ្ធ” សំដៅដល់បុព្វលាភធានារ៉ាប់រងបន្តដុលនៃការធានារ៉ាប់រងលើជីវិត ដកចំណាយសំណងត្រឡប់វិញ និងកម្រៃជើងសារពីការធានារ៉ាប់រងបន្ត។

សម្រាប់គោលដៅនៃពន្ធកាត់ទុក ចំណាយណាមួយដែលជាកម្មវត្ថុនៃពន្ធកាត់ទុក ដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យ ត្រូវចាត់ទុកថាបានទូទាត់។

ប្រការ ៩.- ពន្ធនិងអាករដទៃទៀត

ចំពោះពន្ធនិងអាករដទៃទៀត សហគ្រាសធានារ៉ាប់រងត្រូវបំពេញកាតព្វកិច្ចតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ប្រការ ១០.- និរាករណ៍

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។

ប្រការ ១១.- ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធានអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់សហគ្រាសធានារ៉ាប់រង ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃចុះហត្ថលេខា ១២ ខែ ធ្នូ ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី-ខេត្ត
- ដូចប្រការ ១១
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

នាយករដ្ឋមន្ត្រី *HN*
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

Handwritten signature